

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ



សាលាដំបូងខេត្តកំពង់ស្ពឺ

-សំណុំរឿងរដ្ឋប្បវេណីលេខ: ១៧៨
ចុះថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ២០២១
-សាលក្រមរដ្ឋប្បវេណីលេខ: ៣២ ខ
ចុះថ្ងៃទី ០៤ ខែ មីនា ឆ្នាំ ២០២២

សាលក្រម

ក្នុងនាមព្រះមហាក្សត្រខ្មែរ
សាលាដំបូងខេត្តកំពង់ស្ពឺ

បានបញ្ចប់ការទាញហេតុផលដោយផ្ទាល់មាត់
ថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០២២ ។

ចៅក្រម

លោក [REDACTED] ចៅក្រមសាលាដំបូងខេត្តកំពង់ស្ពឺ
ក្រឡាបញ្ជី

លោក [REDACTED] ក្រឡាបញ្ជីសាលាដំបូងខេត្តកំពង់ស្ពឺ

-ដើមចោទឈ្មោះ: [REDACTED] ឈុនទ្រី ភេទប្រុស អាយុ ៧៤ ឆ្នាំ ជនជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណ
សញ្ជាតិខ្មែរលេខ: [REDACTED] ចុះថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០១៥ មានទីលំនៅបច្ចុប្បន្ននៅ
[REDACTED] ។

អ្នកតំណាងដោយអាណត្តិលោកមេធាវី [REDACTED] អត្តលេខ: ១១៣៨ ជាសមាជិកគណៈមេធាវី
នៃព្រះរាជាណាចក្រកម្ពុជា មានការិយាល័យមេធាវី [REDACTED] ស្ថិតនៅភូមិ [REDACTED]
[REDACTED] ។

-ចុងចម្លើយ [REDACTED] មានទីស្នាក់ការនៅផ្ទះលេខ:
[REDACTED] ។

អ្នកតំណាងដោយអាណត្តិលោកមេធាវី [REDACTED] អត្តលេខ: ៧៣២ និងលោកមេធាវី [REDACTED]
[REDACTED] អត្តលេខ: [REDACTED] មានការិយាល័យក្រុម
មេធាវី [REDACTED] ផ្ទះលេខ: [REDACTED] ។

អង្គហេតុ និងចំណុចវិវាទ

ក. ខ្លឹមសារនៃសាលក្រមដែលដើមចោទបានប្រកាសការចេញ:

ដើមចោទបានប្តឹងទាមទារ:

១. សុំឲ្យតុលាការចេញសាលក្រមមិនអនុញ្ញាតឲ្យ អនុវត្តដោយបង្ខំលើដីរបស់ខ្ញុំបាទមួយកន្លែង
មានទំហំ ១៧៣៣ ម៉ែត្រការ៉េ (មួយពាន់ប្រាំពីររយសាមសិបបីម៉ែត្រការ៉េ) ដែលមានប័ណ្ណសម្គាល់សិទ្ធិ
កាន់កាប់អចលនវត្ថុលេខ: ក.ស ០០៨០៥៥ ចុះថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០១៨ មានទីតាំងស្ថិតនៅភូមិគោក
សណ្តែក ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

២. ចុងចម្លើយជាអ្នកទទួលបន្ទុកប្រាក់ប្រដាប់ក្តី។

ចុងចម្លើយប្តឹងតបទាមទារ:

១. ប្រានចោលពាក្យបណ្តឹងតវ៉ាសុំចូលជាគតិយជន ចុះថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០២១ និងពាក្យសុំ
កែតម្រូវ ចុះថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០២១ របស់ចុងចម្លើយនៃបណ្តឹងតបចោលទាំងស្រុង។

២. ទាមទារសំណងជម្ងឺចិត្ត ការខាតបង់ពេលវេលា និងចំណាយផ្សេងៗរួមទាំងសេវាកម្មច្បាប់
សរុបទាំងអស់ចំនួន ២០.០០០ (ពីរម៉ឺនដុល្លារអាមេរិក)។



៣.ប្រាក់ប្រដាប់ក្តីជាបន្តករបស់ចុងចម្លើយនៃបណ្តឹងតបឈ្មោះ: [REDACTED] ឈុនទ្រី ។

ខ.ដំណើររឿងក្តី និងចំណុចវិវាទ:

ខ.១.ការសង្ខេបរឿងក្តី:ក្នុងរឿងក្តីនេះដើមចោទប្តឹងសុំឲ្យតុលាការចេញសាលក្រមមិនអនុញ្ញាតឲ្យអនុវត្តដោយបង្ខំលើដីរបស់ខ្លួនមួយកន្លែង មានទំហំ ១៧៣៣ ម៉ែត្រការ៉េ (មួយពាន់ប្រាំពីររយសាមសិបបីម៉ែត្រការ៉េ) ដែលមានប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុលេខ: ក.ស ០០៨០៥៥ ចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ មានទីតាំងស្ថិតនៅភូមិគោកសណែ្តក ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដោយហេតុថា: កាលពីថ្ងៃទី២១-០១-២០២០ សាលាដំបូងខេត្តកំពង់ស្ពឺ បានចេញដីសម្រេចចាប់ផ្តើមការលក់ដោយបង្ខំលេខ: ០៨ ដោយបានអនុវត្តដាក់លក់ដោយបង្ខំនូវដីឡូត៍មួយកន្លែងជាកម្មសិទ្ធិស្របច្បាប់របស់ឈ្មោះ: [REDACTED] ឈុនទ្រី ដែលបានទិញពីឈ្មោះ: [REDACTED] លាងហ៊ី និងប្រពន្ធឈ្មោះ: [REDACTED] ឈូកវ័ត្ត ដែលមានទំហំ ១៧៣៣ ម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតនៅភូមិគោកសណែ្តក ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដែលឈ្មោះ: [REDACTED] លាងហ៊ី និងប្រពន្ធឈ្មោះ: [REDACTED] ឈូកវ័ត្ត បានផ្ទេរកម្មសិទ្ធិឲ្យឈ្មោះ: [REDACTED] ឈុនទ្រី រួចរាល់ ដែលមានប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុលេខ: ក.ស ០០៨០៥៥ ចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ ចេញដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ស្ពឺ ហើយដីនេះពុំមែនជាកម្មសិទ្ធិរបស់ឈ្មោះ: [REDACTED] ហាក់ និងប្រពន្ធឈ្មោះ: [REDACTED] សារី ដែលតុលាការបានសម្រេចចាប់ផ្តើមការលក់ដោយបង្ខំ ដើម្បីលក់សងប្រាក់ទៅឲ្យចុងចម្លើយ ធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជា ភីអិលស៊ី (BIDC) នោះទេ ។

ខ.២.ចំណុចវិវាទ:

-មិនអនុញ្ញាតឲ្យអនុវត្តដោយបង្ខំលើដីរបស់ដើមចោទ មួយកន្លែង ទំហំ ១៧៣៣ ម៉ែត្រការ៉េ ដែលមានប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុលេខ: ក.ស ០០៨០៥៥ ចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅភូមិគោកសណែ្តក ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

-ប្រានចោលពាក្យបណ្តឹងតវ៉ាសុំចូលជាតតិយជន ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ និងពាក្យសុំកែតម្រូវ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ របស់ឈ្មោះ: [REDACTED] ឈុនទ្រី ។

ខ.៣.ការអះអាងរបស់គូភាគី

ខ.៣.១ការអះអាងរបស់ដើមចោទ កាលពីថ្ងៃទី២១-០១-២០២០ សាលាដំបូងខេត្តកំពង់ស្ពឺ បានចេញដីសម្រេចចាប់ផ្តើមការលក់ដោយបង្ខំលេខ: ០៨ ចុះថ្ងៃទី២១-០១-២០២០ ដាក់លក់ដោយបង្ខំនូវដីឡូត៍មួយកន្លែងជាកម្មសិទ្ធិស្របច្បាប់របស់ដើមចោទឈ្មោះ: [REDACTED] ឈុនទ្រី ដែលបានទិញពីឈ្មោះ: [REDACTED] លាងហ៊ី និងប្រពន្ធឈ្មោះ: [REDACTED] ឈូកវ័ត្ត ដែលមានទំហំ ១៧៣៣ ម^២ ស្ថិតនៅភូមិគោកសណែ្តក ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ និងបានផ្ទេរកម្មសិទ្ធិមកឲ្យដើមចោទឈ្មោះ: [REDACTED] ឈុនទ្រី ត្រឹមត្រូវតាមច្បាប់ ដែលមានប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុលេខ: ក.ស ០០៨០៥៥ ចុះថ្ងៃទី១២-១០-២០១៨។ ដីនេះពុំមែនជាកម្មសិទ្ធិរបស់ឈ្មោះ: [REDACTED] ហាក់ និងប្រពន្ធឈ្មោះ: [REDACTED] សារី ដែលតុលាការបានសម្រេចចាប់ផ្តើមការលក់ដោយបង្ខំ ដើម្បីលក់សងប្រាក់ទៅឲ្យចុងចម្លើយធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជា ភីអិលស៊ី (BIDC) នោះទេ។ អចលនវត្ថុខាងលើនេះមិនមានឈ្មោះ: [REDACTED] ហាក់ និងឈ្មោះ: [REDACTED] សារី ឡើយ ហើយលិខិតស្នើសុំសាងសង់ស្ថានីយប្រេង ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ ក៏មានឈ្មោះ: [REDACTED] លាងហ៊ី និងឈ្មោះ: [REDACTED] ឈូកវ័ត្ត ជាម្ចាស់កម្មសិទ្ធិផងដែរ។ ការផ្ទេរសិទ្ធិរវាងឈ្មោះ: [REDACTED] លាងហ៊ី និងឈ្មោះ: [REDACTED] ឈូកវ័ត្ត មកដើមចោទ មុននឹងចេញប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ម្ចាស់អចលនវត្ថុ អាជ្ញាធរបានជូនដំណឹងក្នុងរយៈពេលកំណត់ មួយ ខែ ដើម្បីឲ្យអ្នកដែលពាក់ព័ន្ធនឹងអចលនវត្ថុនេះមកគណៈ បុរេនៃគ្មានអ្នកគណៈ ទើបអាជ្ញាធរសម្រេចចេញប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុលេខ: ក.ស ០០៨០៥៥ ចុះថ្ងៃទី១២-១០-២០១៨។



ខ.៣.២ ការអះអាងរបស់ចុងចម្លើយ: កាលពីថ្ងៃទី២៥-០៣-២០១៦ ឈ្មោះ [REDACTED] ហាក់ និងឈ្មោះ [REDACTED] សារី បានខ្ចីប្រាក់ពី [REDACTED] ចំនួន ៣០០.០០០\$ (សាមសិបម៉ឺនដុល្លារអាមេរិក) ដោយបានធ្វើកិច្ចសន្យាផ្តល់ឥណទានរយៈពេលវែងលេខ: ០១៦/២០១៦ LTC.HAK.CS&CRD-BIDC.TKB ចុះថ្ងៃទី២៥-០៣-២០១៦ ដោយបានយកអចលនវត្ថុដាក់បញ្ចាំដីចំនួន ០២កន្លែង ដី និងផ្ទះមួយកន្លែង ទំហំ ១៤១៣ ម^២ ស្ថិតនៅភូមិសំបូរ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលមានវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុលេខ: ០៥០២០១១០-០១៩៥ ចុះថ្ងៃទី១៥-០២-២០១៣ និងដីទំហំ ១៧៣៣ ម^២ ស្ថិតនៅភូមិគោកសណែ្តក ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដែលឈ្មោះ [REDACTED] លាងហ៊ី និងប្រពន្ធឈ្មោះ [REDACTED] ឈូកវ័ត្ត បានផ្ទេរកម្មសិទ្ធិមកឲ្យឈ្មោះ [REDACTED] ហាក់ និងឈ្មោះ [REDACTED] សារី មានលិខិតផ្ទេរសិទ្ធិកាន់កាប់ដីលេខ ២៣២/១៥ ចុះថ្ងៃទី២៥-០១-២០១៥។ ក្រោយមកឈ្មោះ [REDACTED] ហាក់ និងប្រពន្ធឈ្មោះ [REDACTED] សារី មិនមានប្រាក់សងមកធនាគារក៏ខាងធនាគារបានប្តឹងមកសាលាដំបូងខេត្តកំពង់ស្ពឺ ហើយបច្ចុប្បន្នសាលាដំបូងខេត្តកំពង់ស្ពឺ កំពុងតែចាប់ផ្តើមអនុវត្តដោយបង្ខំដាក់លក់ទៅលើអចលនវត្ថុខាងលើផងដែរ។ ដូច្នេះប្រសិនបើតុលាការលុបចោលដីកាសម្រេចចាប់ផ្តើមលក់ដោយបង្ខំលេខ: ០៨ ចុះថ្ងៃទី២១-០១-២០២០ របស់សាលាដំបូងខេត្តកំពង់ស្ពឺ តាមពាក្យបណ្តឹង ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ និងពាក្យសុំកែតម្រូវ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ របស់ដើមចោទនោះ ធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ធនាគារយ៉ាងធ្ងន់ធ្ងរ។ ឈ្មោះ [REDACTED] លាងហ៊ី និងប្រពន្ធឈ្មោះ [REDACTED] ឈូកវ័ត្ត បានផ្ទេរសិទ្ធិមកឲ្យឈ្មោះ [REDACTED] ហាក់ និងឈ្មោះ [REDACTED] សារី តាំងពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៥ មកម្ល៉េះ ដោយមានសាក្សី ព្រមទាំងអាជ្ញាធរភូមិឃុំចុះហត្ថលេខាត្រឹមត្រូវទៀតផង។ ដូច្នេះបញ្ជាក់បានថា: ការផ្ទេរសិទ្ធិឈ្មោះ [REDACTED] លាងហ៊ី និងឈ្មោះ [REDACTED] ឈូកវ័ត្ត ឲ្យឈ្មោះ [REDACTED] ហាក់ និងឈ្មោះ [REDACTED] សារី គឺធ្វើឡើងមុនពេលឈ្មោះ [REDACTED] លាងហ៊ី និងឈ្មោះ [REDACTED] ឈូកវ័ត្ត ផ្ទេរសិទ្ធិឲ្យដើមចោទ។

សំណងហេតុ

១.តាមប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុលេខ: ក.ស ០០៨០៥៥ ចុះថ្ងៃទី១២-១០-២០១៨ បញ្ជាក់ថាដើមចោទពិតជាបានទិញដី មួយកន្លែង មានទំហំ ១៧៣៣ ម^២ ស្ថិតនៅភូមិគោកសណែ្តក ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ពីឈ្មោះ [REDACTED] លាងហ៊ី និងប្រពន្ធឈ្មោះ [REDACTED] ឈូកវ័ត្ត និងបានធ្វើការផ្ទេរកាត់ឈ្មោះពីឈ្មោះ [REDACTED] លាងហ៊ី និងប្រពន្ធឈ្មោះ [REDACTED] ឈូកវ័ត្ត មកឈ្មោះ [REDACTED] ឈុនទ្រី ពិតប្រាកដមែន។

២.តាមការអះអាងរបស់ចុងចម្លើយធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជាភីអិលស៊ី(BIDC) បញ្ជាក់ថាឈ្មោះ [REDACTED] ហាក់ និងប្រពន្ធឈ្មោះ [REDACTED] សារី បានខ្ចីប្រាក់ពី [REDACTED] ចំនួន ៣០០.០០០\$ (សាមសិបម៉ឺនដុល្លារអាមេរិក) ដោយបានធ្វើកិច្ចសន្យាផ្តល់ឥណទានរយៈពេលវែងលេខ: ០១៦/២០១៦ LTC.HAK.CS&CRD-BIDC.TKB ចុះថ្ងៃទី២៥-០៣-២០១៦ និងបានដាក់បញ្ចាំអចលនវត្ថុ ០២ កន្លែង ដី និងផ្ទះមួយកន្លែង ទំហំ ១៤១៣ ម^២ ស្ថិតនៅភូមិសំបូរ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលមានវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុលេខ ០៥០២០១១០-០១៩៥ ចុះថ្ងៃទី១៥-០២-២០១៣ និងដីទំហំ ១៧៣៣ ម^២ ស្ថិតនៅភូមិគោកសណែ្តក ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដែលឈ្មោះ [REDACTED] លាងហ៊ី និងប្រពន្ធឈ្មោះ [REDACTED] ឈូកវ័ត្ត ផ្ទេរកម្មសិទ្ធិមកឲ្យឈ្មោះ [REDACTED] ហាក់ និងឈ្មោះ [REDACTED] សារី ដែលមានលិខិតផ្ទេរសិទ្ធិកាន់កាប់ដីលេខ: ២៣២/១៥ ចុះថ្ងៃទី២៥-០១-២០១៥។

៣.ដីទំហំ ១៧៣៣ម^២ ដែលមានប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុលេខ: ក.ស/ ០០៨០៥៥ ចុះថ្ងៃទី១២-១០-២០១៨ ស្ថិតនៅភូមិគោកសណែ្តក ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដោយមាន



ម្ចាស់កម្មសិទ្ធិឈ្មោះ: [REDACTED] ឈុនទ្រី ដែលបានទិញពីឈ្មោះ: [REDACTED] លាងហ៊ី និងប្រពន្ធឈ្មោះ: [REDACTED] ឈូកវ័ត្ត ហើយបានធ្វើការចុះបញ្ជីត្រឹមត្រូវ។

៤. ការទាមទាររបស់ចុងចម្លើយបានចោលពាក្យបណ្តឹងតវ៉ាសុំចូលជាតតិយជន ចុះថ្ងៃទី១៦ ខែ សីហា ឆ្នាំ២០២១ និងពាក្យសុំកែតម្រូវ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ របស់ចុងចម្លើយនៃបណ្តឹងតបចោល ទាំងស្រុង ឃើញថាមិនមានមូលហេតុត្រឹមត្រូវ គប្បីតុលាការបានចោលការទាមទាររបស់ចុងចម្លើយ។

៥. ការទាមទារឲ្យដើមចោទ សងសំណងជម្ងឺចិត្ត ការខាតបង់ពេលវេលា និងចំណាយផ្សេងៗរួម ទាំងសេវាកម្មច្បាប់សរុបទាំងអស់ចំនួន ២០.០០០\$ (ពីរម៉ឺនដុល្លារអាមេរិច) គប្បីតុលាការមិនលើកយក ពិចារណា។

៦. គប្បីឲ្យចុងចម្លើយជាអ្នកទទួលបន្ទុកប្រាក់ប្រដាប់ក្តីតាមមាត្រា ៦៤ កថាខណ្ឌ១ នៃក្រមនីតិវិធី រដ្ឋប្បវេណី។

សេចក្តីសម្រេចបញ្ចប់

១. មិនអនុញ្ញាតឲ្យចុងចម្លើយអនុវត្តដោយបង្ខំចំពោះដីមួយកន្លែងមានទំហំ ១៧៣៣ ម៉ែត្រការ៉េ (មួយពាន់ប្រាំពីររយសាមសិបបីម៉ែត្រការ៉េ) ដែលមានប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុលេខ: ក.ស ០០៨០៥៥ ចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ មានទីតាំងស្ថិតនៅភូមិគោកសណែ្តក ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដោយផ្អែកលើសាលក្រមលេខ: ២៣ (ក) / ២០១៩ ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ របស់ សាលាដំបូងខេត្តកំពង់ស្ពឺ។

២. បានចោលការទាមទារគ្រប់ចំណុចរបស់ចុងចម្លើយ។

៣. ប្រាក់ប្រដាប់ក្តីជាបន្ទុករបស់ចុងចម្លើយ។

សាលក្រមនេះ ត្រូវបានប្រកាសនៅសវនាការជាសាធារណៈ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២។ ក្នុងករណីដែលប្តឹងឧទ្ធរណ៍ ត្រូវធ្វើឡើងនៅក្នុងរយៈពេល ០១ (មួយ) ខែ គិតចាប់ពីថ្ងៃដែលបានទទួលការ បញ្ជូនលិខិតសាលក្រមនេះ។

ថ្ងៃសុក្រ ២កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥
ធ្វើនៅខេត្តកំពង់ស្ពឺ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២

ចៅក្រម

ហត្ថលេខា និងត្រា [REDACTED]

បានចតចម្លងត្រឹមត្រូវតាមច្បាប់ដើម
ថ្ងៃសុក្រ ២កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥
ធ្វើនៅខេត្តកំពង់ស្ពឺ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២

បានឃើញ
ចៅក្រម


ក្រឡាបញ្ជី
